

មេរៀនទី ២

ការជក់បារី

សំណួរគន្លឹះ

ហេតុអ្វីការជក់បារីមានគ្រោះថ្នាក់សម្រាប់សុខភាពរបស់អ្នក?

តើអ្នកត្រូវការអ្វី?

បារី និង ក្រណាត់កប្បាសមូលតឹងស្អាត

សកម្មភាព

ដាក់ក្រណាត់កប្បាសនៅជុំវិញខាងចុងបារីមួយ។ ដុតបារីនេះ។ បិត នៅលើចុង បារី តាមរយៈ

ក្រណាត់មួយខណៈពេល ប៉ុន្តែមិនស្រូបផ្សែង។

ឆ្លើយសំណួររបន្ទាប់៖

១. តើពណ៌ភ្នែកដែលអ្នកឃើញនៅលើក្រណាត់គឺជាអ្វី?

២. តើនឹងអ្វីកើតឡើងជាមួយនេះ នៅពេលដែលអ្នកស្រូបដោយគ្មានក្រណាត់?

លទ្ធផលនិងសេចក្តីសន្និដ្ឋាន

សរសេរចម្លើយនិងការឆ្លើយសំណួរគន្លឹះ សូមមើលតារាងខាងក្រោម។

ការស្រាយបំភ្លឺសម្រាប់គ្រូ

សំណួរទី១	ជ័រ
សំណួរទី២	អ្នកទទួលបានជ័រចូលទៅក្នុងស្បូនរបស់អ្នក
តើចម្លើយពីសំណួរគន្លឹះរបស់អ្នកជាអ្វី?	ជាមួយនឹងការជក់បារីអ្នកទទួលបានជ័រច្រើនក្នុងស្បូនរបស់អ្នក ដែលអាចបង្កមានជំងឺបាន។

- អ្នកអាចធ្វើពិសោធន៍នេះដោយមានតម្រង់ ឬ ដោយគ្មានតម្រង់ក៏បាន ហើយមើលពីភាពខុសគ្នា
- អ្នកអាចប្រាប់ពីគ្រោះថ្នាក់របស់ជ័រដែលបានពីបារីនៅក្នុងស្បូន ថាជាមូលហេតុបង្កអោយមានជំងឺផ្សេងៗ។ អ្នកក៏អាចប្រាប់ពីសមាសធាតុផ្សេងៗរបស់ផ្សែងបារី ដែលមិនមាននៅក្នុងជ័រ ដូចជាវាមានសារធាតុញៀននីកូទីន និង កាបូនម៉ូណូស៊ីដដែលជាសារធាតុពុល។